

សន្លឹក ចង្អុលប្រាប់មាតិកា(*) (លេខសៀវភៅបិដក : ០៤៧)

សុត្តន្តបិដក អដ្ឋត្ថរណិកាយ សត្តកនិចាត

អដ្ឋកាគ

៤៧

(ព.ស. ២៤៩៨)

(*) ជាបញ្ជីមាតិកា ថ្មី ចម្លងពីអត្ថបទទាំងឡាយនៅក្នុងសៀវភៅនេះ ។

មាតិកា	លេខទំព័រ
បឋមបណ្ណាសក	១
ធនវគ្គ	១ ដល់ ១៣
ឧទាននៃធនវគ្គនោះគឺ	
និយាយអំពីកិក្ខុ ជាទីស្រឡាញ់ និង មិនជាទីស្រឡាញ់ ពីរលើក	
កំឡាំង១ ទ្រព្យ១ (ទាំងសង្ខេប ទាំងពិស្តារ)	
ឧត្តរាជមហាមាត្យ១	
ការលះបង់ សញ្ញាជនៈ១ មានមច្ឆរិយៈជាទីបំផុត១ ។	
អនុសយវគ្គ	១៤
ឧទាននៃអនុសយវគ្គនោះគឺ	១៤ ដល់ ២៦
និយាយអំពីអនុសយពីរ លើក	
ត្រកូល១ បុគ្គលគួរបូជា១ បុគ្គលប្រៀបដូចអ្នកមុជទឹក១	
បុគ្គលអ្នកពិចារណាលើញក្នុងសង្ខារធម៌ថា មិនទៀង១ ជាទុក្ខ១ ជាអនត្តា១	

ព្រះនិព្វាន១ និទ្ទសវត្ថុ១ ។	
វដ្តវគ្គ	២៧
ឧទាននៃវដ្តវគ្គនោះគឺ	២៧ ដល់ ៥១
និយាយអំពីសារនូវចេតិយ១	
វស្សការព្រាហ្មណ៍១ ភិក្ខុ១ ការងារ១ ធម្មជាតិដែលគួរជឿ១ ធម៌ជាចំណែកនៃការត្រាស់ដឹង១ សញ្ញា១ សេក្ខភិក្ខុ១ សេចក្តីសាបសូន្យ១ វិបត្តិ១ សេចក្តីចំរើន១ ។	
ទេវតាវគ្គ	៥២
ឧទាននៃទេវតាវគ្គនោះគឺ	៥២ ដល់ ៧៣
និយាយពីភិក្ខុ មិនមានសេចក្តីប្រមាទ១	
ភិក្ខុមានសេចក្តីខ្មាសបាប១	
ភិក្ខុអ្នកប្រដៅងាយ ២លើក	
សំឡាញ់ ២ លើក	
បដិសម្ពិទា ២ លើក	
ភិក្ខុលុះអំណាចចិត្ត ២ លើក	
និទ្ទសវត្ថុ ២លើក ។	
មហាយញ្ញវគ្គ	៧៤
ឧទាននៃមហាយញ្ញវគ្គនោះគឺ	៧៤ ដល់ ១២៣
និយាយអំពី ចិត្ត១ បរិក្ខារ១ អំពីភ្លើង២លើក អំពីសញ្ញា២លើកទៀត	
អំពីមេបុន១ អំពីសញ្ញាតៈ និង វិសញ្ញាតៈ១	
អំពី ទាន១ អំពីនរណាម្នាក់ឧបាសិកា១ រួមជា ១០ ។	

បណ្ណាសកាសង្គហិតវគ្គ	១២៥
អព្យាកតវគ្គ	១២៥ ដល់ ១៨១
និយាយអំពីវត្ថុដែលគេមិនបានពោល១	
អំពីញាណគតិរបស់បុរស១	
អំពីភិក្ខុឈ្មោះតិស្សៈ១	
អំពីសេនាបតីឈ្មោះ សីហៈ១	
អំពីហេតុដែលព្រះដ៏មានព្រះភាគ មិនបាច់រក្សា ជាគំរប់ច្រាំ	
អំពីព្រះកិមិលៈ១	
អំពីភរិយា ៧ ពួក១	
អំពីសេចក្តីក្រោធទ១ ។	
មហាវគ្គ	១៨២
ឧទ្ទាននៃមហាវគ្គនោះគឺ	១៨២ ដល់ ២៥៤
និយាយអំពី ហិរិ(ឧត្តប្បៈ)១ ព្រះអាទិត្យ១ ប្រៀបដូចជា នគរ១	
អ្នកដឹងនូវធម៌១ ដើមបារិច្ចក្កកព្រឹក្ស១	
ធ្វើសក្ការៈគោរព១ ភាវនា១ គំនរភ្លើង១	
ពាក្យប្រៀនប្រដៅរបស់គ្រូសុនេត្តៈ១ របស់គ្រូអរកៈ១ ។	
វិនយវគ្គ	២៥៥
ឧទ្ទាននៃវិនយវគ្គនោះគឺ	២៥៥ ដល់ ២៦១
បាលី ១០ លើកមាននៅក្នុង អដ្ឋមវគ្គ គឺនិយាយអំពីភិក្ខុ ជាវិនយ ធរ បួនពួក១ ភិក្ខុជាវិនយធរ ដែលរុងរឿង បួនពួក១ ពាក្យប្រដៅ១ អធិករណសមថៈ១ ។	

វគ្គសង្គ្រោះ ហិរញ្ញវត្ថុ	២៦២ ដល់ ២៦៨
(បន្ត)	